



GC LiFE



កម្មវត្ថុនៃការធានារ៉ាប់រង

ការផ្ទេរទៅព្យាបាលនៅមន្ទីរពេទ្យក្រៅប្រទេសដោយសារស្ថានភាពធ្ងន់ធ្ងរ
របស់អ្នកត្រូវបានធានារ៉ាប់រង។

លក្ខខណ្ឌនៃការបង់បុព្វលាភ

វិធីសាស្ត្របង់បុព្វលាភ	ដូចទៅនឹងផលិតផលមូលដ្ឋាន
មធ្យោបាយបង់បុព្វលាភ	ការផ្ទេរប្រាក់តាម App ឬគណនីធនាគារ សាច់ប្រាក់ មូលប្បទានបត្រ
ការបំពាន	ដូចទៅនឹងផលិតផលមូលដ្ឋាន

វិសាលភាពនៃការធានារ៉ាប់រង

ផលិតផលនេះផ្តល់នូវការធានាទៅលើការចំណាយក្នុងការផ្ទេរទៅព្យាបាល
នៅមន្ទីរពេទ្យក្រៅប្រទេសដោយសារស្ថានភាពធ្ងន់ធ្ងរដោយគ្រោះថ្នាក់ជា
យថាហេតុរបស់អ្នកត្រូវបានធានារ៉ាប់រងក្នុងអំឡុងពេលដែលការធានារ៉ាប់រង
របស់គាត់កំពុងមានសុពលភាព។

អត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រង

អត្ថប្រយោជន៍ធានារ៉ាប់រង

ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងបានជួបគ្រោះថ្នាក់ជាយថាហេតុ ក្នុងព្រះរាជាណាចក្រ
កម្ពុជា ហើយបណ្តាលឲ្យកើតមានស្ថានភាពធ្ងន់ធ្ងរមួយ ឬច្រើនប្រភេទនៃស្ថានភាពធ្ងន់ធ្ងរ
ទាំង ១០ ដែលត្រូវផ្ទេរទៅមន្ទីរពេទ្យនៅក្រៅប្រទេសដើម្បីព្យាបាលបន្ត នោះក្រុមហ៊ុននឹង
ផ្តល់សំណងដល់អ្នកត្រូវបានធានារ៉ាប់រងរូបនោះម្តងផ្តាច់ ប៉ុន្តែលក្ខខណ្ឌខាងក្រោម ២ត្រូវតែ
បំពេញ៖

(១) មុននឹងផ្ទេរទៅមន្ទីរពេទ្យនៅក្រៅប្រទេស អ្នកត្រូវបានធានារ៉ាប់រងធ្លាប់បានជួយសង្គ្រោះ
បន្ទាន់ដោយមន្ទីរពេទ្យស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា

(២) មានភស្តុតាងជាក់ស្តែង បញ្ជាក់ថាត្រូវបានផ្ទេរទៅមន្ទីរពេទ្យនៅក្រៅប្រទេសដើម្បីធ្វើ
ការសង្គ្រោះបន្ទាន់ ឬបន្តការព្យាបាលពិតប្រាកដមែន (លើកលែងករណីដែលអ្នកត្រូវបាន
ធានារ៉ាប់រងបានទទួលមរណភាពក្នុងអំឡុងពេលផ្ទេរទៅមន្ទីរពេទ្យនៅក្រៅប្រទេស)។

បុព្វលាភធានារ៉ាប់រងនឹងត្រូវកំណត់ផ្អែកទៅតាមមុខរបរ ប្រភេទការងារ អាយុ ប្រវត្តិ
ស្ថានភាពសុខភាពរបស់អ្នកត្រូវបានធានារ៉ាប់រង និងចំនួនមនុស្សដែលនឹងត្រូវធានា។

កម្រិតនៃស្ថានភាពជូនជូរ	គម្រោង Platinum អតិបរមានៃសំណង	គម្រោង Gold អតិបរមានៃសំណង	គម្រោង Silver អតិបរមានៃសំណង
កម្រិត 1	\$10,000	\$6,000	\$3,000
កម្រិត 2	\$6,500	\$4,000	\$2,000

I ករណីមិនធានា

- ១.ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនមានទំនួលខុសត្រូវក្នុងការផ្តល់សំណងធានារ៉ាប់រងឡើយ ប្រសិនបើនៅពេលដាក់ពាក្យស្នើសុំ អ្នកស្នើសុំធានារ៉ាប់រងមិនបានជូនដំណឹងពិតដល់ក្រុមហ៊ុន មានការលាក់បាំងអំពីស្ថានភាពសុខភាពដែលមានសភាពមិនល្អរបស់អ្នកត្រូវបានធានារ៉ាប់រង ដូចករណីរៀបរាប់ខាងក្រោម៖
- (១)អ្នកត្រូវបានធានារ៉ាប់រងបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺរ៉ាំរ៉ៃមួយ ឬច្រើនប្រភេទ ឬជំងឺស្រួចស្រាវ ឬជំងឺសតិអារម្មណ៍
- (២)អ្នកត្រូវបានធានារ៉ាប់រងមានពិការភាព ឬមុខងារនៃភ្នែកឬត្រចៀក ឬចលនារាងកាយមានភាពមិនប្រក្រតី
- (៣)អ្នកត្រូវបានធានារ៉ាប់រងប្រកបមុខរបរមានហានិភ័យខ្ពស់ដែលក្រុមហ៊ុនមិនអាចធានាបាន
- (៤)អាយុពិតប្រាកដរបស់អ្នកត្រូវបានធានារ៉ាប់រងនៅពេលដែលកិច្ចសន្យាបានបង្កើតមិនសមស្របតាមអាយុសម្រាប់ ដាក់ពាក្យស្នើសុំដូចបានចែងក្រោម ខ និងលក្ខខណ្ឌក្នុងកិច្ចសន្យាធានារ៉ាប់រង។

២.ព្រឹត្តិការណ៍ផ្សេងៗនៃ“ករណីមិនធានា”ដែលបានចែងក្នុងផលិតផលមូលដ្ឋាន(“គម្រោងការពារខ្លួន”ជាក្រុម)។

៣.ចំណាយសម្រាប់ការព្យាបាលដែលបណ្តាលមកពីជំងឺ។

ចំណាំ៖ ខិតប័ណ្ណផ្សព្វផ្សាយនេះគឺជាការពណ៌នាដោយសង្ខេប។ សម្រាប់ព័ត៌មានលម្អិត សូមអាន ខ និងលក្ខខណ្ឌធានារ៉ាប់រង។ ក្នុងករណីដែលកើតមានភាពមិនស៊ីចង្វាក់គ្នា ត្រូវយក ខ និងលក្ខខណ្ឌធានារ៉ាប់រងជាគោល។